

សម្រេងសារព័ត៌មានថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧

១.គេហទំព័រ Fresh news

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

Fresh news 17/07/2017



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦:០០ល្ងាច នៅថ្ងៃទី

១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

- * ផ្ដើមសុន្ទរកថាភ្លាម សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកចូលរួមថា តើថ្ងៃនេះ ខ្ញុំជា ហ៊ុន សែន ពិតប្រាកដឬ មិនពិត?
- * សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពលរដ្ឋខ្មែរថា ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ
- * សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត
- * សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមក្រោកឈរ គោរពវិញ្ញាសកូនសម្តេច សុខ អាន ក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- * សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យប់នេះនៅភ្នំពេញ នឹងមានពិធីអធិកអធម ដោយមានការបាញ់កាំជ្រួចចំនួន២ដង
- * សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមច្រៀងចម្រៀងបទ «ពង្សសារតាខ្មែរ» ដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- * សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកតញ្ញូ ដើម្បីការពារថែរក្សាប្រាសាទ ដែលជាកេរមរតករបស់ជូនតា និងព្រះមហាក្សត្រមុនៗ ដែលបន្សល់ទុកឱ្យ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសមួយចំនួនបានស្នើចុះបញ្ជីកេរមរតករបស់គេ ទៅអង្គការយូណេស្កូ ២០-៣០ឆ្នាំ ប៉ុន្តែមិនទាន់ទទួលស្គាល់ ប៉ុន្តែកម្ពុជាវិញដាក់មួយបានមួយ ដាក់២ បាន២ ដាក់៣ បាន៣

* សម្តេចតេជោ ហ៊ុន សែន បន្តរិះគន់ដល់គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន ដែលមិនបានចូលរួមអបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អាណត្តិទី៤ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP ជោគជ័យដាក់ប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោក ហើយអាណត្តិទី៥ ជោគជ័យដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកមួយទៀត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រធានអង្គការ UNESCO ដែលយល់ព្រមទទួលយកសំណើរបស់កម្ពុជា ២ដង ចំពោះការដាក់បញ្ចូលបេតិកភណ្ឌកម្ពុជា ជាសម្បត្តិពិភពលោក

* សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើឱ្យពង្រីកវិសាលភាពការងារ ICC អង្គរ ទៅកាន់តំបន់ប្រាសាទសំបូរព្រៃគុក ថែមទៀត

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារសន្តិភាពរបស់កម្ពុជា ដែលរកបានដោយលំបាក មានសន្តិភាព ទើបមានការអភិវឌ្ឍ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនអាចសុំការយោគយល់ពីពួកដែលចង់បង្កើតបដិវត្តពណ៌

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សូមកុំសម្លាប់មេមាន់ ដើម្បីយកឆ្នាញ់មួយពេល សូមរក្សាមេមាន់ ដើម្បីយកកូននិងយកពង

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យនិងរៀបចំ ពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍទេសចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក

* បងប្អូនប្រជាពលរដ្ឋនាំគ្នានិយាយពាក្យ មោទនភាពជាតិខ្មែរ, ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៧:០៤នាទី ។

៦.គេហទំព័រ CEN

ឆមាសទី១ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតសាងសង់ជួសជុលប្រភេទសំណង់ធុនស្រាលនិងតូចតាច ចំនួន ៤៦៩ ក្នុងតំបន់រមណីយដ្ឋានអង្គរ

(ថ្ងៃទី 18 កក្កដា 2017, ម៉ោង 12:51:PM) | ដោយ: អាជ្ញាធរជាតិអប្សរា



សៀមរាប: នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ

សម្របសម្រួលដល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋ ដោយផ្តល់ការអនុញ្ញាតសាងសង់ ជួសជុលប្រភេទ សំណង់ធុនស្រាលនិងតូចតាច ចំនួន៤៦៩ ករណី ក្នុងភូមិសាស្ត្រ នៃក្រុងសៀមរាប និងស្រុកចំនួន ៤ទៀត ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។

យោងតាមរបាយការណ៍ របស់ក្រុមការងារសហគមន៍ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យសម្រប សម្រួល ការផ្តល់សិទ្ធិអនុញ្ញាតសាងសង់ ជួសជុលប្រភេទ សំណង់ធុនស្រាល និងតូចតាច តាមខ្នង ផ្ទះប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួនសរុប ៤៦៩ករណី ក្នុងនោះមានស្រុក ប្រាសាទបាគង ចំនួន ៥៤ ករណី ស្រុកអង្គរធំ ចំនួន១ ករណី ស្រុកពួក ចំនួន៤៥ ករណី ក្រុង សៀមរាប ចំនួន ១៩១ ករណី និងស្រុកបន្ទាយស្រី ចំនួន ៣៤ករណី។

សកម្មភាពទាំងនេះ ស្តែងឲ្យឃើញថា ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា តែងតែចុះ ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហា មួយចំនួន ដែលប្រជាពលរដ្ឋ មានសេចក្តីត្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។ ក្នុងន័យនេះ អាជ្ញាធរ ជាតិអប្សរា តែងតែនៅក្បែរ និងយកចិត្តទុកដាក់ ដោះស្រាយគ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋ ទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ ធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋ ក្នុងតំបន់ រមណីយដ្ឋានអង្គរ មានការរស់នៅល្អប្រសើរ ចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ។IN/S

១.គេហទំព័រ វេបសាយ

ឆមាសទី១ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតសាងសង់ជួសជុលប្រភេទសំណង់ធុន ស្រាលនិងតូចតាច ចំនួន ៤៦៩ ក្នុងតំបន់រមណីយដ្ឋានអង្គរ

អង្គារ, ១៨ កក្កដា ២០១៧ 11:07 ដោយ: ដើមអម្ពិល ID:039



ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុម ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ សម្របសម្រួលដល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋ ដោយផ្តល់ការ អនុញ្ញាតសាងសង់ ជួសជុលប្រភេទសំណង់ធុនស្រាលនិង តូចតាច ចំនួន៤៦៩ ករណី ក្នុងភូមិសាស្ត្រ នៃក្រុងសៀមរាប

និងស្រុកចំនួន ៤ទៀត ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។

យោងតាមរបាយការណ៍ របស់ក្រុមការងារសហគមន៍ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យសម្រប សម្រួល ការផ្តល់សិទ្ធិអនុញ្ញាតសាងសង់ ជួសជុលប្រភេទ សំណង់ធុនស្រាល និងតូចតាច តាមខ្នង ផ្ទះប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួនសរុប ៤៦៩ករណី ក្នុងនោះមានស្រុក ប្រាសាទបាគង ចំនួន ៥៤ ករណី ស្រុកអង្គរធំ ចំនួន១ ករណី ស្រុកពួក ចំនួន៤៥ ករណី ក្រុង សៀមរាប ចំនួន ១៩១ ករណី និងស្រុកបន្ទាយស្រី ចំនួន ៣៤ករណី។

សកម្មភាពទាំងនេះ ផ្តោតលើឱ្យយើងឃើញថា ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា តែងតែចុះ ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហា មួយចំនួន ដែលប្រជាពលរដ្ឋ មានសេចក្តីត្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់។ ក្នុងន័យនេះ អាជ្ញាធរ ជាតិអប្សរា តែងតែនៅក្បែរ និងយកចិត្តទុកដាក់ ដោះស្រាយគ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋ ទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ ធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋ ក្នុងតំបន់ មណ្ឌលដ្ឋានអង្គរ មានការរស់នៅល្អប្រសើរ ចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ។

៤.គេហទំព័រ វ៉ាហ្វេ

ធនាសទី១ឆ្នាំ២០១៧អាជ្ញាធរអប្សរាអនុញ្ញាតសាងសង់ជួសជុលសំណង់ធុនស្រាល៤៦៩ក្នុងតំបន់ អង្គរ

ដោយ៖ អ៊ិន សុខឡា 18-07-2017 3:04 pm(វ៉ាហ្វេ)



នៅធនាសទី១ ប្រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ក្រុម ការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ សម្របសម្រួល ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយផ្តល់ការ អនុញ្ញាតសាងសង់ ជួសជុល ប្រភេទសំណង់ធុនស្រាលនិង តូចតាចចំនួន៤៦៩ករណី ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប

និងស្រុកចំនួន៤ ទៀត ស្ថិតក្នុងតំបន់មណ្ឌលដ្ឋានអង្គរ។ ក្នុងនោះ មានស្រុកប្រាសាទបាគងចំនួន ៥៥ ករណី ស្រុកអង្គរធំចំនួន១ករណី ស្រុកពួកចំនួន៤៥ ករណី ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុក បន្ទាយ ស្រីចំនួន ៣៤ករណី។ នេះបើយោងតាមរបាយការណ៍ ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា។